



ការិយាល័យអប់រំពិសេស

ព័ត៌មានពាក្យបណ្តឹង

កញ្ចប់ និង ទម្រង់

ថ្ងៃទី ២១ ខែ មេសា ឆ្នាំ 2016

ចូលចំពោះ៖ (ដើមបណ្តឹង/សាលាព្យាបាល/ ឪពុកម្តាយ)

សូមអរគុណដែលលោកអ្នកទាក់ទងមកកាន់ការិយាល័យពិសេស (Bureau of Special Education (BSE)) ហើយផ្តល់ព័ត៌មានស្របច្បាប់ដល់អ្នកនៅក្នុងរដ្ឋបាលនេះ។ សូមពិនិត្យឡើងវិញនូវព័ត៌មានដែលបានផ្តល់មកជាមួយដោយប្រុងប្រយ័ត្ន។ ប្រសិនបើលោកអ្នកមានសំណួរ សូមកុំមានអារម្មណ៍រើសអើងចំពោះការទាក់ទងមក ConsultLine តាមរយៈលេខ 1-800-879-2301 ឬ BSE តាមរយៈលេខ (717) 783 6913។

ដំណើរការបណ្តឹងចាប់ផ្តើមនៅលើ BSE ទទួលបាននូវការបណ្តឹងដែលបានបញ្ជូនមកក្នុងរដ្ឋបាល និងមានចុះហត្ថលេខា។ BSE ត្រូវបានបញ្ជាក់ការស្នើសុំអង្កេតហើយចេញនូវរបាយការណ៍ស្តីពីការបណ្តឹង (Complaint Investigation Report (CIR)) ក្នុងរយៈពេល 60 ថ្ងៃ។ ប្រសិនបើមានការស្នើសុំអង្កេតហើយចេញនូវរបាយការណ៍ស្តីពីការបណ្តឹង (Local Educational Agency (LEA)) ដែលមានទំនាក់ទំនងជាមួយកម្មវិធីសិក្សាពិសេស សាលាស្រុកស្វ័យភាព ភីឡាដេលីហ្វា (Philadelphia) APS ។ល។ និងទទួលបានប្រាក់ឱ្យកែតម្រូវការមិនប្រតិបត្តិតាមទេ។

រាល់ពាក្យបណ្តឹងទាំងអស់ត្រូវបានទាក់ទងទៅនឹងទិដ្ឋភាពពិសេស (Special Education Adviser (SEA)) ដែលជួយដល់ BSE។

- ទីប្រឹក្សានិងទាក់ទងលោកអ្នកតាមរយៈទូរស័ព្ទដើម្បីបញ្ជាក់ឱ្យច្បាស់នូវបញ្ហាដែលបណ្តឹង។ លោកអ្នកអាចនឹងជួបជាមួយទីប្រឹក្សាដោយផ្ទាល់នៅទីកន្លែងសាលាសិក្សាដែលបានបញ្ជាក់ក្នុងបណ្តឹង។
- ទីប្រឹក្សានិងសាកលវិទ្យាល័យអាចជួយស្នើសុំឱ្យមានការពិនិត្យឡើងវិញនូវការបណ្តឹងដែលបានបណ្តឹង។ ហើយនឹងធ្វើការសម្របសម្រួល ឬសម្របសម្រួលការបណ្តឹងដែលបានបណ្តឹង។ (ជាជម្រើស)
- លិខិតទទួលស្គាល់និងត្រូវបានធ្វើការប្រកាសដោយទីប្រឹក្សាលោកអ្នកដោយធ្វើការបញ្ជាក់ផ្ទៀងផ្ទាត់បញ្ហាដែលបានបណ្តឹង។
- ប្រសិនបើបញ្ហាដែលបានបណ្តឹងនៅក្នុងស្ថានភាពនៃការបណ្តឹង BSE ទេនោះ អ្នកនឹងទទួលបានលិខិត មួយប្រាប់លោកអ្នកពីលទ្ធផលនេះ។ លោកអ្នកនឹងត្រូវបានផ្តល់នូវព័ត៌មានសម្រាប់ទំនាក់ទំនងទៅកាន់ភ្នាក់ងារដទៃទៀតដែលមានទំនាក់ទំនងជាមួយលោកអ្នកបាន។
- ទីប្រឹក្សាអាចនឹងធ្វើការស្នើសុំអង្កេតនៅកន្លែងនៃ LEA ដើម្បីត្រួតពិនិត្យលើទីកន្លែងដែលបានបណ្តឹងនិងធ្វើការសម្របសម្រួលបណ្តឹង។
- អ្នកអាចនឹងផ្តល់នូវព័ត៌មានបន្ថែមដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរមុន CIR ចុងក្រោយ។
- បន្ទាប់មកទីប្រឹក្សានឹងផ្តល់ការអនុវត្តលើកិច្ចសន្យាដែលបានបញ្ជាក់ក្នុង CIR ជាលាយលក្ខណ៍អក្សរ។
- ទីប្រឹក្សានឹងបញ្ជូន CIR ទៅកាន់ប្រធានផ្នែកសម្រាប់ពិនិត្យលើទីកន្លែង និងពិនិត្យកែសម្រួលឡើងវិញ។
- CIR នឹងត្រូវបានចេញ បន្ទាប់ពីប្រធានផ្នែកបានឯកភាពលើវា។

ភាគីម្ខាងទៀតនឹងស្នើសុំការពិចារណាឡើងវិញនូវការកែតម្រូវនៅក្នុង CIR ប្រសិនបើមានព័ត៌មានដែលបានបញ្ជូនមកក្នុងរដ្ឋបាល និងនៅក្នុង CIR ដែលបានផ្តល់ប្រកាសសន្និដ្ឋាន ឬសកម្មភាពសម្រាប់កែតម្រូវ ប្រសិនបើមានការពិនិត្យឡើងវិញនូវរបាយការណ៍ស្តីពីការបណ្តឹងដែលបានផ្តល់មកដល់ BSE ត្រូវបានទទួលបានលើកិច្ចសន្យាឡើងវិញនូវព័ត៌មានដែលបានផ្តល់មកដល់ BSE ។ លេខទទួលបានហើយ ប្រធានផ្នែកនឹងត្រួតពិនិត្យលើទីកន្លែងដែលបានបណ្តឹងដោយការណែនាំឱ្យធ្វើការសម្របសម្រួលបណ្តឹង។ ប្រធានផ្នែកនឹងត្រួតពិនិត្យលើទីកន្លែងដែលបានបណ្តឹង។

ភាគីទាំងម្ខាងទៀតនឹងស្នើសុំការពិចារណាឡើងវិញនូវការកែតម្រូវនៅក្នុង LEA នឹងដាក់បញ្ចូលនូវលិខិតបញ្ជាក់ជាលាយលក្ខណ៍អក្សរ រួមបញ្ចូលទាំងហត្ថលេខាសម្របសម្រួលបណ្តឹង។ BSE នឹងចេញនូវលិខិតនិងណែនាំឱ្យធ្វើការសម្របសម្រួលបណ្តឹង និង LEA ដើម្បីបិទបញ្ចប់បណ្តឹង។

ដើមបណ្តឹងក៏អាចនឹងជ្រើសរើសមកខ្លួនចេញពីបណ្តឹងផងដែរ។ ទីប្រឹក្សានិងទាក់ទងលោកអ្នកនឹងជួយដល់ការបណ្តឹងដែលបានបណ្តឹងដោយលិខិត ហើយ BSE នឹងចេញលិខិតបញ្ជាក់ទៅឱ្យដើមបណ្តឹងតាមរយៈលិខិតអនុញ្ញាត។

ភាគីទាំងម្ខាងទៀតនឹងស្នើសុំការពិចារណាឡើងវិញនូវការកែតម្រូវនៅក្នុងរបាយការណ៍ស្តីពីការបណ្តឹង។ ប្រសិនបើភាគីទាំងម្ខាងទៀតបានបញ្ជាក់ព័ត៌មាននៅក្នុងរបាយការណ៍ស្តីពីការបណ្តឹង ឬមធ្យោបាយផ្សេងទៀតនៃការដោះស្រាយបញ្ហា គឺថា ការសម្របសម្រួលកម្មវិធីសិក្សាពិសេស (Individualized Education Program (IEP)) ដែលកំណត់លទ្ធផលសម្រាប់ការស្នើសុំអង្កេតពាក្យបណ្តឹងអាចត្រូវបានចេញលេខលើសពី 60 ថ្ងៃ។

**គោលបញ្ញត្តិសហព័ន្ធ**

ព័ត៌មានអំពីតារាងបញ្ជីសហព័ន្ធ (Federal Regulation) (34 CFR §300.153) មានសម្រាប់ការសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា។

ការដាក់ពាក្យបណ្តឹងមាត្រា § 300.153។

(a) អង្គការ ឬអង្គការណាមួយដែលដាក់ពាក្យបណ្តឹងទៅភ្នាក់ងារសហព័ន្ធរដ្ឋបាលស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា §§ 300.151 រហូតដល់មាត្រា 300.152។

- (b) ពាក្យបណ្តឹងត្រូវតែបញ្ជូនដល់ -
- (1) ពិដោយគ្រប់លក្ខណៈគ្រប់កំរិតសាធារណៈត្រូវតែផ្តល់ឱ្យមន្ត្រី B ដែលទទួលបានបញ្ជីត្រឹមត្រូវនេះ
  - (2) អង្គការណាមួយដែលគ្រប់គ្រងសាលាសិស្ស
  - (3) ភ្នាក់ងារសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា
  - (4) ប្រសិនបើគេទ្រទ្រង់ការដាក់ពាក្យបណ្តឹងទៅភ្នាក់ងារសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា -
    - (i) ឈ្មោះ និងអាសយដ្ឋាននៃមន្ត្រីសហព័ន្ធនៃស្រុកឬក្រុងណាមួយ
    - (ii) ឈ្មោះសាលាសិស្សដែលកុមារកំពុងរៀន
    - (iii) មតិយោបល់អំពីកុមារ ឬបុគ្គលដែលបានផ្តល់ព័ត៌មាន ( ទៅក្នុងក្របខណ្ឌអន្តរជាតិ 725(2) ដែលទទួលបានការសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា McKinney-Vento (McKinney-Vento Homeless Assistance Act) (42 U.S.C. 11434 a(2))) ព័ត៌មានទំនាក់ទំនងនៃសាលាសិស្សដែលកុមារកំពុងរៀន និងឈ្មោះសាលាសិស្សដែលកុមារកំពុងរៀន
    - (iv) សេចក្តីពិណទាយយោងទៅលើករណីរបស់កុមារ ឬមន្ត្រីសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា
    - (v) ដំណោះស្រាយដែលបានទទួលបានសម្រាប់ករណីនេះ ឬឈ្មោះនៃមន្ត្រីសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា

(c) ពាក្យបណ្តឹងត្រូវតែទៅក្រសួងការពារសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា § 300.151 ។

(d) កាកសំណុំពាក្យបណ្តឹងត្រូវតែផ្តល់ដល់ស្ថាប័នដែលទទួលបានការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា ភ្នាក់ងារ LEA សាធារណៈដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា និង SEA ។

**ការដាក់ពាក្យដោយកាត់ទី ទាមទារស្របច្បាប់ការសម្របសម្រួលសិទ្ធិសិស្សដែលមានការពិការភ្នែកឬស្រដៀងគ្នា -**

ប្រសិនបើមានសាលាសិស្សណាមួយដែលបានដាក់ពាក្យបណ្តឹងទៅភ្នាក់ងារសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា ឬប្រសិនបើមានសាលាសិស្សណាមួយដែលបានដាក់ពាក្យបណ្តឹងទៅភ្នាក់ងារសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា វាត្រូវតែផ្តល់ព័ត៌មានសម្រាប់ការសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា ដោយមិនមែនជាអនុញ្ញាតពីមន្ត្រីសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា ឬមិនមែនជាអនុញ្ញាតពីមន្ត្រីសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា ក៏ដោយ។ BSE មិនអាចឆ្លើយតបដោយផ្ទាល់ដល់ការបញ្ជាក់ពីលក្ខណៈនៃការបណ្តឹងបានទេ។ ទោះយ៉ាងនេះក្តី BSE នឹងធ្វើការស៊ើបអង្កេត រៀបចំរបាយការណ៍រកឃើញនៃ CIR និងចេញខ្លឹមសារដោយផ្ទាល់ ទៅកាន់មន្ត្រីសហព័ន្ធនៃស្រុកឬក្រុងណាមួយ និង LEA ។

**ការផ្លាស់ប្តូរសំខាន់ៗទៅលើបញ្ញត្តិសហព័ន្ធ (បណ្តឹង)**

ប្រសិនបើមានការផ្លាស់ប្តូរនៃការបណ្តឹងពីមុនមក លោកអ្នកត្រូវតែដាក់ពាក្យបណ្តឹងទៅភ្នាក់ងារសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា។ ក្របខណ្ឌបញ្ញត្តិសហព័ន្ធ (Code of Federal Regulations (CFR)) 34 ផ្នែក B ធ្វើការផ្លាស់ប្តូរសំខាន់ៗទៅលើការបណ្តឹងបណ្តោះអាសន្ននេះ។

1. ដើមបណ្តឹងត្រូវតែទូទៅភ្នាក់ងារសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា BSE អាចស៊ើបអង្កេតការទាញបញ្ជាក់នេះបាន។ ហេតុនេះយើងអាចនឹងលែងទទួលបានពាក្យបណ្តឹងដែលបានផ្តល់ឱ្យមិនទៅកាន់មន្ត្រីសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា។
2. ដើមបណ្តឹងត្រូវតែទៅភ្នាក់ងារសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា LEA ។
3. ដើមបណ្តឹងត្រូវតែដាក់ដល់មន្ត្រីសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា។
4. ភ្នាក់ងារសាធារណៈមានទិសដៅយល់ឃើញថា ធុនការសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា ត្រូវតែសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា។
5. ទិសដៅគួរតែផ្តល់ឱ្យសិស្សដែលបានដាក់ពាក្យបណ្តឹង និងភ្នាក់ងារសាធារណៈឱ្យដឹងពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា។
6. អ្នកដើមបណ្តឹងត្រូវតែផ្តល់ព័ត៌មានទាំងអស់នៃលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា (Procedural Safeguards Notice) ដល់ LEA ទៅលើ ដើមបណ្តឹងដាក់ពាក្យបណ្តឹងដោយមិនមែនជាអនុញ្ញាតពីមន្ត្រីសហព័ន្ធនៃស្រុកឬក្រុងណាមួយដែលបានទទួលការបញ្ជាក់ពីការប្រកាសពីលក្ខខណ្ឌសិទ្ធិសិស្សដែលបានសម្របសម្រួលសិទ្ធិរបស់កុមារដែលមានការពិការភ្នែកឬស្រដៀងគ្នា។

## ទម្រង់បែបបទពាក្យបណ្តឹង

សូមកុំបារម្ភអំពីការចំណាយថវិកាសម្រាប់ការប្រើប្រាស់ទម្រង់បែបបទនេះ ព្រោះ ក្រសួងប្រៃសណីយ៍ ឬក៏ទូរស័ព្ទទៅកាន់ **ConsultLine** តាមរយៈលេខ **1-800-879-2301** ឬទៅកាន់ការិយាល័យអប់រំពិសេស (BSE) តាមរយៈលេខ **717-783-6913** ដើម្បីបានសំណើប្តូរទម្រង់បែបបទនេះបន្ថែមទៀត។

**វិធីសាស្ត្រទំនាក់ទំនងដោយទីប្រឹក្សាដែលខ្ញុំចូលចិត្តដែលត្រូវបានចាត់តាំងសម្រាប់ពាក្យបណ្តឹងនេះនឹង**

- តាមរយៈទូរស័ព្ទ (សូមផ្តល់លេខទូរស័ព្ទ)**  
ពេលជួបមុខគ្នាខ្ញុំអាចសួររឿងការព្រួយបារម្ភរបស់ខ្ញុំបាន។
- តាមរយៈអ៊ីម៉ែល (សូមផ្តល់លេខអាសយដ្ឋានអ៊ីម៉ែល)**
- រួមផ្តល់ឱ្យខ្ញុំស្ថិតិសាស្ត្រសម្រាប់ការស្រាវជ្រាវ និងការសិក្សា** ទីកន្លែងនិងប្រយោជន៍សាលាសិក្សា ឬការគ្រប់គ្រងសិក្សាស្រាវជ្រាវដែលបានប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវនេះ។

តើអ្នកអាចពាក្យបណ្តឹងនេះបានដោយខ្លួនឯងឬត្រូវការការជំនួយ/?  បាទ/ចាស  ទេ

**សូមផ្តល់នូវព័ត៌មានសម្រាប់ទំនាក់ទំនង សម្រាប់ការជួយកុមារ និងហត្ថលេខារបស់អ្នក។**

ឈ្មោះ

អាសយដ្ឋាន

លេខទូរស័ព្ទ

ទីផ្ទះ

កន្លែងធ្វើការ

ទូរស័ព្ទវ៉ែក

អ៊ីម៉ែល

ទំនាក់ទំនងជាមួយកុមារ

- ឪពុកម្តាយ
- មេធាវី
- អ្នកស្នាក់នៅ
- ផ្សេងៗ

ឈ្មោះ និងអាសយដ្ឋានរបស់និស្សិតសិស្សានុសិស្សានុនិស្សិតនៃកុមារ សាលារៀន និងមណ្ឌលសាលារៀន។

ឈ្មោះកុមារ

ថ្ងៃខែឆ្នាំកំណើត

អាសយដ្ឋាន

តើកុមារនេះបច្ចុប្បន្នកំពុងចូលរៀននៅសាលាមួយទេ?  បាទ/ចាស  ទេ

ប្រសិនបើទេ តើកម្មវិធីសិក្សាបច្ចុប្បន្នរបស់កុមារនេះនៅណា

សាលាសាលារៀន

មណ្ឌលសាលារៀន

សាលារៀនស្វ័យការ

ចំពោះប្រសិទ្ធភាពក្របខណ្ឌក្រុមគ្រួសារបានដាក់តាមតារាងខាងក្រោម កុមារ ឬបុគ្គលិកមណ្ឌលសិស្សានុសិស្សានុនិស្សិតនៃកុមារ។

បុគ្គលិកទាំង

ទូរស័ព្ទ

តើការរំលោភបំពានកើតឡើងនៅក្នុងផ្ទះនៃមនុស្សទេ? ណាទៅប្រព្រឹត្តិការណ៍ តើនៅ ប្រសិនបើទេ?

កាលបរិច្ឆេទ

ដើម្បីបញ្ជាក់ឱ្យច្បាស់នូវបទដោយប្រកាន់របស់ខ្ញុំ ខ្ញុំចង់ឱ្យប្រឹក្សាធ្វើការសម្ភាសន៍មនុស្សម្នាក់ទៀតទៅនេះ។ (ជាជម្រើស)

ឈ្មោះ	មុន/ បច្ចុប្បន្ន	លេខទូរស័ព្ទ/ អាសយដ្ឋានអ៊ីម៉ែល

សូមផ្តល់នូវព័ត៌មានអំពីការរំលោភបំពានឬបញ្ហាដែលអ្នកជឿជាក់ថាបានកើតឡើង។ សូមដាក់បញ្ចូលនូវសេចក្តីពិពណ៌នាអំពីលក្ខណៈនៃបញ្ហា។

សូមរាយការណ៍អំពីការរំលោភបំពានដែលបានកើតឡើងបន្ថែម។

សូមដាក់ស្នើសុំឱ្យអ្នកស្រាវជ្រាវពាក់ព័ន្ធនេះ តាមចំណេះដឹង ដែលអ្នកមានទាំងអស់។

ការបណ្តឹងនេះត្រូវបានបញ្ជូនទៅ **BSE** ឬការស៊ើបអង្កេត។ អ្នកក៏ត្រូវតែផ្ញើសំណុំឯកសារនៃការបណ្តឹងនេះទៅកាន់ភ្នាក់ងារ **LEA** ផងដែរ។ អោយបញ្ជូនសំណុំឯកសារនេះ ទៅកាន់ភ្នាក់ងារ **BSE** ឬអ្នកបណ្តឹងសំណុំឯកសារ **LEA**។

ហត្ថលេខា

កាលបរិច្ឆេទ

សូមផ្ញើសំបុត្រនេះទៅកាន់

**PDE/BSE**  
**Division of Compliance Monitoring and Planning**  
**333 Market Street, 7<sup>th</sup> Floor**  
**Harrisburg, PA 17126-0333**

**ConsultLine – អំណាច ការ  ជំនួយ  ឬ  ការសម្រេច (Call Resolution Process (CRP))**

ហត្ថលេខាចាំប្រាកដ

កាលបរិច្ឆេទ